



GREEN on Equity

■ លេខ១ ■ ច្បាប់ទី១ ■ ខែ មិថុនា ឆ្នាំ ២០១៣

ព្រឹត្តិប្រតិបត្តិការស្តីពីសមធម៌និងការពង្រឹង
បណ្តាញនៅមូលដ្ឋានក្នុងតំបន់មេគង្គ



ជម្រាបជូនអ្នកអាន

ខ្ញុំមានសេចក្តីរីករាយណាស់ ក្នុងការនាំមកឱ្យអ្នកទាំងអស់គ្នានូវព្រឹត្តិប្រតិបត្តិការស្តីពីសមធម៌និងការពង្រឹង បណ្តាញនៅមូលដ្ឋានក្នុងតំបន់មេគង្គ (GREEN Mekong) ដែលជាព្រឹត្តិប្រតិបត្តិការមួយផ្តោតទាំងស្រុងលើបញ្ហាសមធម៌នៅក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុលើវិស័យព្រៃឈើ។

GREEN Mekong គឺជាកម្មវិធីថ្នាក់តំបន់មួយដែលផ្តោតលើបណ្តាប្រទេសក្នុងតំបន់មេគង្គក្រោម ជាអាទិ៍ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កម្មវិធីនេះនឹងកសាងសមត្ថភាពអ្នករៀបចំគោលនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមូលដ្ឋាន ដើម្បីចូលរួមយ៉ាងមានប្រសិទ្ធភាពនៅក្នុងដំណើរការនៃអ្នកពាក់ព័ន្ធនានា ដែលទាក់ទងនឹងព្រៃឈើ និងការប្រែប្រួលអាកាសធាតុ ទន្ទឹមនឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការចែករំលែកព័ត៌មាន និងការចងជាបណ្តាញ។

GREEN Mekong នឹងគាំទ្រឱ្យមានក្រុមសិក្សាស្រាវជ្រាវស្តីពីសមធម៌ ដែលនឹងបង្ហាញទស្សនៈរបស់អ្នកពាក់ព័ន្ធនៅមូលដ្ឋាន។ កម្មវិធីបណ្តុះបណ្តាលរបស់ប្រទេសខ្មែរនឹងត្រូវរៀបចំឡើង ដែលនឹងផ្តល់ភាពអង្គុយដល់អ្នកពាក់ព័ន្ធនៅក្នុងស្រុកទាំងបីហាជន និងតំណាងរបស់ពួកគេ ដើម្បីបង្កើត និងប្រាស្រ័យទាក់ទងនូវទស្សនៈរបស់ពួកគេ អំពីព្រៃឈើ និងការប្រែប្រួលអាកាសធាតុ ទៅដល់អ្នកធ្វើសេចក្តីសម្រេចចិត្តនានា។ កិច្ចផ្តួចផ្តើមទាំងនេះនឹងបានទទួលការគាំទ្រ តាមរយៈឧបករណ៍ប្រាស្រ័យទាក់ទង និងចែករំលែកព័ត៌មានមួយ ឈរក្នុងទាំង ១៧ ទស្សនាវដ្តីនេះ ដែលនឹងផ្តល់ឱកាសសម្រាប់ការប្រាស្រ័យទាក់ទងគ្នា និងការចងជាបណ្តាញ។

ព្រឹត្តិប្រតិបត្តិការ GREEN on Equity នឹងត្រូវចែកផ្សាយប្រចាំឆមាស ដោយចាប់ផ្តើមពីខែនេះតទៅ។ នៅក្នុង ទស្សនាវដ្តីនេះនឹងមានដំណឹង និងព័ត៌មានមកពីក្រុមការងាររបស់យើង អំពីព្រឹត្តិការណ៍ចុងក្រោយបង្អស់ និងសមិទ្ធផលនានាដែលទាក់ទងជាមួយ សមាសភាគគោលនយោបាយ ការកសាងសមត្ថភាព និងការចែករំលែកព័ត៌មាន នៃកម្មវិធីនេះ។ ព្រឹត្តិប្រតិបត្តិការនេះនឹងផ្តល់ព័ត៌មាន ទិន្នន័យ និងធនធាននានា ដើម្បីបង្កើនការយល់ដឹងអំពីសមធម៌នៅក្នុងបរិបទនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ។ ចំណុចសំខាន់មួយនៃទស្សនាវដ្តីនេះគឺមានអត្ថបទស្តីពីសមធម៌យេនឌ័រដែលហៅថាកញ្ចក់យេនឌ័រ។

នៅក្នុងលេខនេះ

- ការបង្ហាញផ្លូវគោលដៅនៃកម្មវិធីនេះ ដែលរួមទាំង ព័ត៌មាន និងទិន្នន័យនានា និងសេចក្តីសង្ខេបអំពីក្រុមប័ណ្ណ សមធម៌ នៅទំព័រ 2 និង 3
- ធនធាន និងដំណឹងអំពីសមធម៌ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យ ព្រៃឈើ ទំព័រ 2 និង 4
- កញ្ចក់យេនឌ័រ ទំព័រមួយដែលបង្ហាញពីព័ត៌មានជាក់លាក់ និងធនធានដែលទាក់ទងនឹងសមធម៌យេនឌ័រ ទំព័រ 5

យើងរីករាយណាស់ដែលមានអ្នកទាំងអស់គ្នាចូលរួមជាមួយយើងនៅក្នុងព័ត៌មាននេះ និងដំណើរទស្សនកិច្ចដ៏រំភើបនៃការរៀនសូត្រ និងការលើក កំពស់សមធម៌ និងការរួមបញ្ចូលគ្នាសង្គម នៅការការពារដីកែដកញែកជុំវិញបញ្ហាព្រៃឈើ និងការប្រែប្រួលអាកាសធាតុ។ យើងនឹងបន្តស្វែងរកការគាំទ្រពីអ្នកទាំងអស់គ្នាដល់កម្មវិធីប្រចាំតំបន់នេះ ដែលនឹងរួមចំណែកលើកកម្ពស់ការចូលរួមនៃអ្នកពាក់ព័ន្ធនានា និងការចូលរួមប្រកបដោយអត្ថន័យនៅក្នុងការបង្កើតយន្តការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យព្រៃឈើ ដែលរួមទាំងការត្រៀមលក្ខណៈសម្រាប់ REDD+ ផងដែរ។

យើងរីករាយណាស់ក្នុងការនាំមកជូនអ្នកទាំងអស់គ្នាទស្សនាវដ្តី GREEN on Equity ជាភាសាជាតិចំនួនប្រាំ នៃប្រទេសក្នុងតំបន់ មេគង្គ (ខ្មែរ ឡាវ ភូមា ថៃ និងវៀតណាម) បន្ថែមលើភាសាអង់គ្លេស។

GREEN Mekong រីករាយណាស់ក្នុងការរួមបញ្ចូលអ្នកទាំងអស់គ្នាជាសមាជិកនៃសហគមន៍ថ្មីរបស់យើងស្តីពីសមធម៌ក្នុងតំបន់មេគង្គ។ ខ្ញុំមានកិត្តិយសសូមអញ្ជើញអ្នកទាំងអស់គ្នាចុះឈ្មោះដើម្បីទទួលសារព័ត៌មានរបស់យើងនៅលើវេបសាយរបស់ RECOFTC។ សូមផ្តល់យោបល់កែលម្អមួយ យើងរីករាយតាមអ៊ីម៉ែល green.mekong@recoftc.org

សូមស្វាគមន៍ដ៏កក់ក្តៅ
Etienne Delattre
ប្រធាន កម្មវិធី
កម្មវិធី GREEN Mekong



តើសមធម៌ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើជាអ្វី?

**សិទ្ធិច្បាស់លាស់
និងប្រសិទ្ធភាព**

អភិបាលកិច្ចល្អ

**ការបែងចែកផល
ប្រយោជន៍បាន
ត្រឹមត្រូវ**



សិទ្ធិច្បាស់លាស់ និងប្រសិទ្ធភាព ដែលអាចឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងទទួលបានផលពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យព្រៃឈើ និងសកម្មភាពគ្រប់គ្រងព្រៃឈើ។

អភិបាលកិច្ចល្អ ដែលលើកកម្ពស់នីតិវិធី ការគោរពសិទ្ធិ គុណភាពគណនេយ្យភាព ការទទួលបានព័ត៌មាន និងការចូលរួមប្រកបដោយខ្លឹមសាររបស់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការធ្វើសេចក្តីសម្រេច។

ការបែងចែកផលប្រយោជន៍បានត្រឹមត្រូវ ពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យព្រៃឈើ ដោយផ្អែកលើសិទ្ធិច្បាស់លាស់និងវិងម៉ា។

សមធម៌
ការប្រព្រឹត្តិដូចគ្នាចំពោះអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងទីតាំងដើម្បីរៀបចំ និងអនុវត្តគោលនយោបាយ និងក្នុងការចែកចាយធនធាន និងការវាស់វែងផ្ទៃចំណាយ អនុលោមតាមគោលការណ៍នានាដែលបានឯកភាពគ្នា។



Etienne Delattre/RECOFTC

ហេតុអ្វីសមធម៌មានសារៈសំខាន់?

សមធម៌គឺជាប្រធានបទដែលជាកង្វល់កាន់តែខ្លាំងឡើងនៅក្នុងការជជែកជែកញែកជាអន្តរជាតិអំពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ។ កង្វល់សំខាន់មួយគឺ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើអាចកាន់តែបង្កើនភាពមិនត្រឹមត្រូវ និងអយុត្តិធម៌សម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសនៅក្នុងការគ្រប់គ្រងធនធានព្រៃឈើ។ ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើក៏មានសក្តានុពលដើម្បីកែលម្អនិងសម្រួលឱ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។ GREEN Mekong ផ្អែកលើការទទួលស្គាល់ថា ការដោះស្រាយបញ្ហាសមធម៌នៃសារៈសំខាន់ជាស្រួលសម្រាប់អនាគតនៃធនធានព្រៃឈើ និងសហគមន៍នៅក្នុងតំបន់មេគង្គ ដែលពឹងផ្អែកលើធនធានទាំងនោះ។



Etienne Delattre/RECOFTC

ធនធានបន្ថែមទៀតអំពីសមធម៌

បណ្តាញ REDD គឺជាមណ្ឌលសម្រាប់ការចែករំលែកចំណេះដឹង និងធនធានស្តីពីការកាត់បន្ថយនូវការបំភាយខ្សែស្មៅពីការបាត់បង់ព្រៃឈើ និងដេរីវេព្រៃឈើ (REDD+) ។ ព្រឹត្តិបត្រព័ត៌មានមួយចំនួនស្តីពីការដោះស្រាយបញ្ហាសមធម៌នៅក្នុង REDD+ មាននៅក្នុងបណ្តាញព័ត៌មាននេះ៖ <http://www.redd-net.org>

ឯកសារដែលរៀបរៀងដោយ RECOFTC និងមជ្ឈមណ្ឌល East-West Center ដែលមានចំណងជើងថា 'ការពឹងផ្អែកលើសមតុល្យ៖ សមធម៌ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅអាស៊ី' ស្វែងយល់នូវចំណោទអំពីសមធម៌ នៅក្នុងបរិបទនៃការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍។ <http://www.recoftc.org/site/>

សន្និសីទអន្តរជាតិលើកដំបូងស្តីពីសមធម៌នៅក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ ដែលហៅថា 'ហ្វ្រូនតឺសន្និសីទស្តីពីកាបូន' បានធ្វើឡើងនៅចក្រភពអង់គ្លេស កាលពីខែមីនា ឆ្នាំ ២០១២។ សន្និសីទនេះបានពិនិត្យមើលការវិវត្តនៃតួនាទីយុត្តិធម៌និងសមធម៌នៅក្នុងការជជែកជែកញែកបច្ចុប្បន្ននេះស្តីពី REDD+ ដែលគោលដៅចម្បងគឺការពិភាក្សាពីដែនកំណត់ និងឱកាសនៅក្នុងការទទួលបានផលប្រយោជន៍បន្ថែមពី REDD+។ សន្និសីទរយៈពេលពីរថ្ងៃនេះមានការចូលរួមពីប្រតិភូចំនួន ១០០នាក់ មកពីសហគមន៍អ្នកវិទ្យាសាស្ត្រ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា។ សន្និសីទនេះបានបង្កើតផលិតផលដ៏មានតម្លៃ និងធនធានមួយចំនួនស្តីពីសមធម៌ ដែលមាននៅក្នុងវេបសាយនេះ៖ <http://www.eci.ox.ac.uk/redd/>



Etienne Delattre/RECOFTC



តើ GREEN Mekong រួមចំណែកបែបណាទៅក្នុងការធ្វើឱ្យមានសមធម៌?

១ ពង្រឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ ដែលទាក់ទងនឹងដំណើរការគោលនយោបាយ នៅថ្នាក់ជាតិ និងថ្នាក់តំបន់

ការប្រាស្រ័យទាក់ទងដោយប្រសិទ្ធភាពនៃទស្សនៈរបស់អ្នកពាក់ព័ន្ធនានាក្នុងស្រុកទាបមហាជនទៅអ្នករៀបចំ គោលនយោបាយដោយយុត្តិធម៌ដែលអនុញ្ញាតឱ្យមានការរៀនសូត្រ ការផ្តល់ព័ត៌មាន និងការពិគ្រោះយោបល់ តាមរយៈមធ្យោបាយនៅថ្នាក់ជាតិ និងថ្នាក់តំបន់នឹងជួយធានាថា អ្នករៀបចំគោលនយោបាយអាចរួមបញ្ចូលទស្សនៈទាំងនេះសម្រាប់ការពិចារណា ដើម្បីរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សមធម៌នៅក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ។

២ ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់សមធម៌ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ

សមាសភាគនៃការកសាងសមត្ថភាពដែលផ្តោតលើអង្គការសង្គមស៊ីវិលនឹងជួយកសាងសមត្ថភាពអ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន ដើម្បីស្វែងយល់ពីគោលគំនិតនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ ហើយថា តើសមធម៌ ត្រូវបានបង្ហាញបែបណានៅក្នុងដំណើរការនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន និងនៅក្នុងការកសាងផែនការ និងការអនុវត្តគម្រោងពាក់ព័ន្ធនានា។ តាមរយៈកំណើនសមត្ថភាព សហគមន៍នឹងមានលទ្ធភាពប្រសើរជាងមុនក្នុងការចូលរួមយ៉ាងសកម្ម និងរួមចំណែកនៅក្នុងការស្វែងរកដំណោះស្រាយសមស្របចំពោះភាពប្រឈម និងហានិភ័យនានា ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យព្រៃឈើនៅតាមលំដាប់ថ្នាក់នានា។

៣ កំណើនការយល់ដឹងរបស់អ្នកដើរតួនាទីក្នុងវិស័យជាច្រើន អំពីសមធម៌នៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ

ផលិតផលនៃការប្រាស្រ័យទាក់ទងដែលបានបង្កើតឡើងនៅក្រោមកម្មវិធីនេះ នឹងនាំឱ្យមានកំណើនការយល់ដឹងអំពីអ្នកដើរតួនៅក្នុងវិស័យជាច្រើនអំពីសមធម៌នៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ។ ប្រការនេះនឹងរួមចំណែកក្នុងដំណើរការកែលម្អគោលនយោបាយ ការកសាងសមត្ថភាព និងការចែករំលែកព័ត៌មាន និងការអនុវត្តនានា។ អ្នកដើរតួនៅក្នុងវិស័យនានា មានជាទីស្តាប់នរដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងវិស័យឯកជន។

គេហទំព័រ GREEN Mekong នឹងមានផ្សាយតាមវេបសាយទូរកម្មវិធីសមធម៌នៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ។ ដើម្បីសិក្សាបន្ថែមអំពីកម្មវិធី GREEN Mekong សូមអាននៅក្នុងវេបសាយរបស់យើង៖
<http://www.recoftc.org/site/about-green-mekong>



ព័ត៌មានអំពីកម្មវិធី GREEN Mekong មាននៅក្នុងគេហទំព័ររបស់យើង

តើសមធម៌ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យព្រៃឈើគឺជាអ្វី?

សូមចែករំលែកមកយើងវិញនូវចម្លើយរបស់អ្នក ឬផ្តល់យោបល់កែលម្អចំពោះនិយមន័យរបស់ GREEN Mekong ហើយយើងនឹងចុះផ្សាយចម្លើយរបស់អ្នកនៅក្នុងវេបសាយរបស់យើង។ វិភាគទានដែលល្អជាងគេនឹងមានចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខបន្ទាប់របស់យើង។ សូមអ៊ីម៉ែលមកយើងតាមអាស័យដ្ឋាន៖ green.mekong@recoftc.org.



ទិន្នន័យសង្ខេប

- រយៈពេលនៃកម្មវិធី៖ 3 ឆ្នាំ (ខែតុលា ឆ្នាំ 2012 ដល់ កញ្ញា 2015)
- ម្ចាស់ជំនួយ៖ បេសកកម្មអភិវឌ្ឍន៍ថ្នាក់តំបន់នៃ USAID ប្រចាំនៅអាស៊ី
- ប្រទេសជាគោលដៅ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម



លទ្ធផលនានានៃកម្មវិធី

- យ៉ាងហោចណាស់មានអនុសសន៍ ស្តីពីគោលនយោបាយចំនួន២ដើម្បីដោះស្រាយនូវបញ្ហានានាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើដែលបានបង្កើតឡើង និងបានធ្វើទំនាក់ទំនងនៅក្នុងវេទិកានយោបាយនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងវេទិកាការងារជា លក្ខណៈបណ្តាញ
- អង្គការសង្គមស៊ីវិលជាតិរហូតដល់ចំនួន២០បានទទួលការបណ្តុះបណ្តាលអំពីសមធម៌នៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងវិស័យព្រៃឈើ និងការសម្រួលដល់ការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនានាក្នុងស្រុកទាបមហាជន
- អង្គការសង្គមស៊ីវិលជាតិរហូតដល់ចំនួន ១០នឹងបានទទួលការគាំទ្រដោយផ្ទាល់ សម្រាប់ការប្រមូល បង្កើត និងផ្សព្វផ្សាយ ទស្សនៈរបស់អ្នកពាក់ព័ន្ធក្នុងស្រុកទាបមហាជន ទៅអ្នកកសាងគោលនយោបាយនៅក្នុងតំបន់ភូមិសាស្ត្ររៀងៗខ្លួន។



ដំណឹងអំពីសមធម៌ និងបច្ចុប្បន្នភាព

ការលើកកម្ពស់សមធម៌នៅក្នុងការកសាងផែនការ REDD+នៅថ្នាក់ជាតិ៖ ទស្សនៈពីសង្គមស៊ីវិលនៅប្រទេសថៃ

កាលពីថ្ងៃទី 6 ខែ មីនា កម្មវិធី GREEN Mekong និង LEAF ប្រចាំនៅអាស៊ី (កាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យព្រៃឈើនៅអាស៊ី) បានចាត់ចែងការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលជាតិជាលើកដំបូងស្តីពី “ការលើកកម្ពស់សមធម៌នៅក្នុងការកសាងផែនការ REDD+ នៅថ្នាក់ជាតិ៖ ទស្សនៈពីសង្គមស៊ីវិលនៅប្រទេសថៃ”។ នេះជាការចាប់ផ្តើមសកម្មភាពពិគ្រោះយោបល់ និងវគ្គបណ្តុះបណ្តាលមួយចំនួននៅប្រទេសថៃ ដែលជាប្រទេសដំបូង នៅក្នុងការផ្តួចផ្តើមកម្មវិធី GREEN Mekong ។

បរិបទ និងលទ្ធផល នៅជុំវិញការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលជាលើកដំបូងដែលផ្សារភ្ជាប់ទៅនឹងការបង្កើតសំណើរៀបចំការត្រៀមលក្ខណៈសម្រាប់ REDD+ របស់ប្រទេសថៃ (R-PP) គឺជាកិច្ចការដ៏ធំមួយ។ សង្គមស៊ីវិលនៅប្រទេសថៃបានលើកឡើងអំពីកង្វល់ជាលក្ខណៈប្រព័ន្ធដែលកំពុងមានស្រាប់ និងដែលទាមទារឱ្យមានការដោះស្រាយមុនពេល REDD+ បានទទួលការគាំទ្រពីសង្គមស៊ីវិល។ កិច្ចការនេះបានធ្វើឡើងស្របគ្នាជាមួយបទបង្ហាញរបស់ R-PP នៃប្រទេសថៃ ទៅមូលនិធិភាពជាដៃគូកាបូនព្រៃឈើនៃធនាគារពិភពលោក។

សិក្ខាសាលាយើងរៀនថ្នាក់ជាតិធ្វើឡើងនៅប្រទេសឡាវ និងវៀតណាម

RECOFTC — មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ បាននិងកំពុងសម្របសម្រួលឱ្យមានសិក្ខាសាលានៅថ្នាក់ជាតិស្តីពីយេនឌ័រនៅទូទាំងតំបន់នេះ។ សិក្ខាសាលាចំនួនពីរដំបូងបានធ្វើនៅប្រទេសឡាវ និងវៀតណាម នៅដើមឆ្នាំនេះ ចំណែកសិក្ខាសាលាបន្ថែមទៀតត្រូវបានគ្រោងរៀបចំឡើងសម្រាប់ប្រទេសនានា ទូទាំងតំបន់នេះ។ សិក្ខាសាលាអ្នកជំនាញថ្នាក់ជាតិស្តីពីយេនឌ័រ ព្រៃឈើ ការប្រែប្រួលអាកាសធាតុ និង REDD+ មានគោលដៅទាក់ទាញការយកចិត្តទុកដាក់អំពីការរួមបញ្ចូលទស្សនៈអំពីយេនឌ័រទៅក្នុងគោលនយោបាយ និងការវិនិយោគលើព្រៃឈើ ការប្រែប្រួលអាកាសធាតុ និង REDD+។

នៅប្រទេសឡាវ សិក្ខាសាលានេះបានរៀបចំឡើងជាកិច្ចផ្តួចផ្តើមមួយគ្នាមួយ រវាង RECOFTC និងនាយកដ្ឋានព្រៃឈើ នៃក្រសួងកសិកម្ម និងព្រៃឈើ។ មានសមាជិកចំនួន ៤៥នាក់ ដែលតំណាងឱ្យស្ថាប័ន រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ជាតិនិងអន្តរជាតិដែលធ្វើការក្នុងផ្នែកបរិស្ថាន ម្ចាស់ជំនួយ និងសង្គមស៊ីវិល ក្នុងចំណោមស្ថាប័នដទៃទៀត បានចូលរួមនៅក្នុង សិក្ខាសាលានេះ ដែលរួមទាំង នាយកដ្ឋាននានាមកពីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ការិយាល័យ REDD+, សមាគមស្រែកម្ពុជាធម្មជាតិ និងសមាគមអភិវឌ្ឍន៍យេនឌ័រផងដែរ។

ការកសាងសមត្ថភាពសម្រាប់ការរួមបញ្ចូលសង្គមទាំងមូលនៅក្នុងការត្រៀមលក្ខណៈសម្រាប់ REDD+

មូលនិធិភាពជាដៃគូកាបូនព្រៃឈើ បានចាត់ចែងសិក្ខាសាលាមួយដែលមានចំណងជើងថា “ការកសាងសមត្ថភាពសម្រាប់ការរួមបញ្ចូលសង្គមទាំងមូលនៅក្នុងការត្រៀមលក្ខណៈសម្រាប់ REDD+” ពីថ្ងៃទី ៣០ ខែ មេសា ដល់ថ្ងៃទី ៣ ខែ ឧសភា នៅទីក្រុងបាងកក។ សិក្ខាសាលាមួយនៅក្នុងសិក្ខាសាលានោះរួមមានតំណាងមកពី ប្រទេសនានានៅអាស៊ី ពោលគឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និង ប៉ាល់ ប៉ាពួញូហ្គីនេ ថៃ វ៉ានូអា ទ្វីប និងវៀតណាម។

ព្រឹត្តិការណ៍ទាំងនេះអាចឱ្យមានអ្នកចូលរួមជាច្រើនមកពីប្រទេសមួយចំនួនដែលអនុវត្ត REDD+ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បី ចូលរួមនៅក្នុងការសិក្សាជាន់ខ្ពស់មួយអំពីប្រធានបទទាក់ទងគ្នាចំនួនបីដែលជាស្នូលនៃការត្រៀមលក្ខណៈសម្រាប់ REDD+ ដូចដែលគាំទ្រដោយ FCPF: [1] ការវាយតម្លៃយុទ្ធសាស្ត្របរិស្ថាន និងសង្គម (SESA), [2] ដំណើរការពិគ្រោះយោបល់ និងការចូលរួម និង, [3] យន្តការកែតម្រូវតាមរយៈយោបល់តប និងបណ្តឹងសារទុក្ខ។ តំណាងនានាដែលធ្វើការលើការត្រៀមលក្ខណៈសម្រាប់ REDD+ មកពី

អនុសាសន៍នានា ដែលបានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ត្រូវបានដាក់ជូនជាផ្លូវការទៅធនាគារពិភពលោក។

ទោះបី R-PP របស់ប្រទេសថៃ បានទទួលការ ឯកភាពអន្តរជាតិហើយក៏ដោយ នៅមានលក្ខខណ្ឌមួយចំនួនដែលត្រូវបំពេញឱ្យបាន ដែលរួមទាំង ដំណើរការពិគ្រោះយោបល់ដែលត្រូវធ្វើឱ្យកាន់តែស៊ីជម្រៅ។ ចំពោះព័ត៌មានបន្ថែមអំពីប្រការនេះ និងការពិគ្រោះយោបល់ ដែលត្រូវអនុវត្តនៅពេលខាងមុខ សូមអាននៅក្នុងវេបសាយរបស់យើង។

ការពិគ្រោះយោបល់នឹងធ្វើឡើងនៅក្នុងប្រទេសឡាវ និងវៀតណាមនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងយើងតាមរយៈ៖ green.mekong@recoftc.org

នៅវៀតណាម សិក្ខាសាលានេះគឺជាកិច្ចផ្តួចផ្តើមមួយគ្នាមួយរវាង RECOFTC និងរដ្ឋបាលព្រៃឈើវៀតណាម (VNFORREST)។ ជាសរុប មានអ្នកចូលរួមចំនួន ៤៨រូប ដែលតំណាងឱ្យស្ថាប័ននានានៃរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសង្គមស៊ីវិល ដែលបានចូលរួមនៅក្នុងសិក្ខាសាលាដែលមានរយៈពេលមួយថ្ងៃនេះ។

នៅក្នុងសិក្ខាសាលាទាំងពីរនេះ អ្នកចូលរួមមកពីអង្គការនានា មានជាអាទិ៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅតំបន់ខ្ពង់រាប

(CERDA), កិច្ចផ្តួចផ្តើមសហការនៃអ.ស.ប ស្តីពីការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើ និងវេនធីលព្រៃឈើ (UN-REDD) និងកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នព្រៃឈើនៅអាស៊ី (LEAF) ក្នុងប្រទេសវៀតណាម បានចែករំលែកបទពិសោធន៍នានារបស់ពួកគេអំពីការបញ្ជ្រាបយេនឌ័រ។ បទបង្ហាញនានា និងការពិភាក្សាជាមួយក្រុមអ្នកជំនាញនឹងផ្តល់ជាសេចក្តីសង្ខេបគោលនយោបាយសម្រាប់ប្រទេសនីមួយៗ។ សេចក្តីសង្ខេបគោលនយោបាយដែលបានពីសិក្ខាសាលានេះ នឹងមាននៅក្នុងវេបសាយរបស់ RECOFTC។

ប្រទេសខុសៗគ្នានៅអាស៊ី មានឱកាសដើម្បីពិនិត្យពិចារណា វិភាគ និងចែករំលែកវឌ្ឍនភាព ដែលទាក់ទងនឹងការរួមបញ្ចូលសង្គមទាំងមូលទៅក្នុងការត្រៀមលក្ខណៈសម្រាប់ REDD+។

សម្ភារៈទាំងអស់ពីសិក្ខាសាលានេះ មាននៅក្នុងវេបសាយ FCPF: <https://www.forestcarbonpartnership.org/SHANGRIL-AND>



កញ្ចប់យេនឌ័រ

ទំព័រកញ្ចប់យេនឌ័របង្ហាញជាអត្ថបទ ធនធាននានា និងការពិភាក្សាអំពីយុទ្ធសាស្ត្រសមធម៌ ដែលបានបង្កើតឡើងនៅក្នុងកម្មវិធី GREEN Mekong ។ ដូចជាផ្នែកដទៃទៀតនៃក្រុមប្រឹក្សាភិបាលរបស់យើងដែរ នេះក៏ជាផ្នែកដែលមានការពិភាក្សាសកម្មផងដែរ ដែលយើងនឹងគូសបញ្ជាក់អំពីដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាសមធម៌យេនឌ័រ ក៏ដូចជាចែករំលែកទិដ្ឋភាពដែលកើតចេញពីបទដ្ឋាននេះផងដែរ។ ដូច្នេះ កញ្ចប់យេនឌ័រប្រើកិច្ចការទទួលយោបល់ដ៏មានតម្លៃពីអ្នកទាំងអស់គ្នា។ នៅក្នុងលេខដំបូងនេះយើងផ្តោតទិដ្ឋភាពនេះដើម្បីពង្រឹងការយល់ដឹងអំពីសមធម៌និងអធិប្បាយអំពីតម្រូវការចាំបាច់ឱ្យមានសមធម៌យេនឌ័រ។

តើសមធម៌យេនឌ័រជាអ្វី?

យេនឌ័រគឺជាសកម្មភាព ឥរិយាបថ និងការសន្មតិមួយ ដែលផ្តល់ឱកាស និងបង្កើតការរំពឹងទុករបស់បុគ្គលនានាដោយផ្អែកលើយេនឌ័របស់ពួកគេ។ នេះជាទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពនានា ដែលមានឥទ្ធិពលមកលើសមធម៌ដូចដែលបានបង្ហាញពីខាងដើម។ នៅក្នុងនិយមន័យអំពីសមធម៌យេនឌ័រ គេមិនអាចកាត់ផ្តាច់យេនឌ័រពីជាតិសាសន៍ ជាតិពន្ធុ ភាសា ពិការភាព ប្រាក់ចំណូល ឬ ភាពចម្រុះដទៃទៀត ដែលជាកត្តាដែលរួមចំណែកដល់សមធម៌។

សត្វដំរី និងសត្វកង្កែប — រឿងព្រេងមួយអំពីមិត្តពីរនាក់

កាលពីព្រេងនាយ នៅក្នុងអំឡុងពេលរាំងស្ងួតដ៏កំណាចមួយនៅក្នុងរយៈពេលមួយទសវត្សរ៍ សត្វដំរី និងមិត្តរបស់ខ្លួនដែលជាសត្វកង្កែប បានស្វែងរកទឹក។ អស់រយៈពេលជាច្រើនថ្ងៃនៃការស្វែងរក ពួកគេបានឃើញក្រុមមួយដែលមានទឹក ពេញ។ ដំរីក៏ប្រញាប់លូកប្រមោយទៅក្នុងក្រុមនោះដែលមានកសិច និងបានប្រកបទឹកជាដំបូង ដែលហាក់ដូចជាមិនធ្លាប់បានទទួលទឹកទឹកអស់រយៈពេលជាច្រើនឆ្នាំដូច្នោះដែរ។ នាងងាកទៅរកមិត្តដោយសប្បាយរីករាយ ដោយរំពឹងថាមិត្តរបស់ខ្លួនមានអារម្មណ៍ធ្ងរស្រាលដូចគ្នានេះដែរ ប៉ុន្តែសត្វកង្កែបមានអារម្មណ៍ច្របូកច្របល់និងរង្វេងស្មារតី!


សត្វកង្កែបព្យាយាមប្រកបយកទឹកពីក្រុមនោះ។ នាងព្យាយាមបន្តនូវខ្លួនជាខ្លាំងតាមតែនាងអាចធ្វើបាន និងស្ទើរតែធ្វើឱ្យក្រុមនោះដួលរលំទៅហើយ ប៉ុន្តែនាងនៅតែមិនអាចដឹកទឹកនោះបានទៀត។ ភ្លាមៗនោះ ពួកគេទាំងពីរនាក់ដឹងថា សត្វកង្កែបមិនអាចដឹកទឹកពីក្រុមនេះឡើយ “ប៉ុន្តែហេតុអ្វី!” ពួកគេឆ្ងល់ណាស់ “ហេតុអ្វីសត្វកង្កែបមិនអាចដឹកទឹកដូចសត្វដំរី?”

មន្ត្រីកម្រោងយេនឌ័រនៃអង្គការ RECOFTC ឈ្មោះ Maridel Alberto ពន្យល់ថា “សមភាពអាចសម្រេចទៅបានតែក្នុងករណីដែលមានសមធម៌នៃឥទ្ធិពល និងយោប្បវេណីទៀតថា - លទ្ធផលចុងក្រោយដែលប្រាថ្នាចង់បានគឺ សមភាព ដែលអាចសម្រេចបានតាមរយៈសមធម៌។ នៅក្នុងរឿងខ្លះរបស់យើងអំពីសត្វដំរី និងសត្វកង្កែប ក្រុមដែលមានមាត់ធំសមស្របសម្រាប់មាត់ សត្វកង្កែប ទើបអាចបង្កើតសមភាពដែលអាចឱ្យសត្វកង្កែបដឹកទឹកបាន”។

Alberto ពន្យល់បន្ថែមអំពីថាគេបញ្ហានេះមានការទាក់ទងបែបណាជាមួយក្របខ័ណ្ឌសមធម៌នៃកម្មវិធី GREEN Mekong: “សមធម៌ Gender ទទួលស្គាល់ថា វាមិនគ្រាន់តែអំពីបុរសនិងស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើឱ្យមាន បរិយាកាសសមស្របសម្រាប់ទាំងអស់ គ្នា ដោយកាត់ចោលឧបសគ្គ ឬ បង្កើនសមត្ថភាព ដែលអាំចេញឱ្យនូវស្ត្រីប្រកបប្រកួតស្មើគ្នាបន្ថែមទៀត។ ប្រសិនបើមាននិយាមសង្គមកើតចេញពីយេនឌ័រ រណ្ត: សញ្ជាតិ ពិការភាព និងកត្តាដទៃទៀត វាទាំងអស់ទាំងឡាយមិនឱ្យអនុវត្តសិទ្ធិរបស់ខ្លួនបាន នៅក្នុងករណីនោះ វានឹងពុំមានសមភាពទេ។ នេះជាករណីដែលត្រូវឱ្យមានអភិបាលកិច្ចល្អ ដើម្បីការពារសិទ្ធិមនុស្ស និងធានាឱ្យអ្នកពាក់ព័ន្ធទាំងអស់បានចូលរួមប្រកបដោយអត្ថន័យ ហើយមានតែនៅក្នុងករណីនោះទើបមានការបែងចែកផលប្រយោជន៍ដោយត្រឹមត្រូវជាងមុន។”

“យេនឌ័រគឺជាទិដ្ឋភាពដ៏សំខាន់មួយ ដែលមិនអាចមើលរម្ងាត់បានឡើយ ជាពិសេស នៅក្នុងករណីដោះស្រាយបញ្ហាកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈដំណើរការ REDD+ ។ ប្រសិនបើយើងមិនរួមបញ្ចូលទាំងបុរស និងស្ត្រី [សមាជិកសហគមន៍] នៅក្នុងដំណើរការសាងសង់ផែនការ និងការអនុវត្តទេនោះ ទិដ្ឋភាពដើម្បីទទួលបានជោគជ័យពិតជាអាចរួម”។

បណ្ឌិត Nguyen Ba Ngai, អគ្គនាយករងនៃកម្មវិធី VNGFOREST នៅក្នុងពេលគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលាស្តីពីយេនឌ័រនៅថ្នាក់ជាតិ ក្នុងទីក្រុងហាណូយ វៀតណាម ខែកុម្ភៈ ឆ្នាំ ២០១៣។



ធនធានយេនឌ័រ



វិទ្យាស្ថានអន្តរជាតិដើម្បីការអភិវឌ្ឍដោយចីរភាព

ការអភិវឌ្ឍដោយចីរភាពអាចសម្រេចទៅបានតែនៅពេលដែលទាំងបុរស និងស្ត្រីមានឱកាស ដើម្បីអាចរស់នៅតាមការចង់បានរបស់ពួកគេផ្ទាល់ខ្លួន។ ឱកាសសម្រាប់ជីវិតគួសបញ្ជាក់ពីតម្រូវការឱ្យមានបរិយាកាស និងប្រព័ន្ធសង្គមដែល គាំទ្រ។ សូមអានបន្ថែម៖ <http://www.iisd.org/gender/>



អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ

FAO មានសម្ភារៈជាច្រើនអំពីយេនឌ័រក្នុងវិស័យព្រៃឈើ។ សូមអានបន្ថែមនៅក្នុង - <http://www.fao.org/gender/gender-home/gender-programme/gender-forests/en/>

“ការស្រាវជ្រាវបង្ហាញថា ដើមឈើ និងព្រៃឈើមានសារៈសំខាន់ចំពោះការរស់នៅរបស់ស្ត្រីតាមជនបទ ជាងសម្រាប់បុរស”។

“ជាញឹកញាប់ ស្ត្រីនិងបុរសនៅជនបទ មានចំណេះដឹងខុសគ្នាអំពីធនធានព្រៃឈើ និងត្រូវទទួលបានការគ្រប់គ្រងដើមឈើ និងព្រៃឈើ”។





**THE CENTER FOR
PEOPLE AND FORESTS**

អំពី RECOFTC

RECOFTC គឺជាអង្គការអន្តរជាតិមិនស្វែងរកផលចំណេញ ដែលមានឯកទេសលើការកសាងសមត្ថភាពសម្រាប់សហគមន៍ ព្រៃឈើ និងការគ្រប់គ្រងព្រៃឈើបែបវិមជ្ឈការនៅអាស៊ី-ប៉ាស៊ីហ្វិក។ ដោយផ្ដើមចេញពីមណ្ឌលចំណេះដឹងនៅក្នុងឆ្នាំ 1987 អង្គការ RECOFTC បានចូលរួមគាំទ្រយ៉ាងសកម្មដល់ការបង្កើតស្ថាប័នសហគមន៍ព្រៃឈើគោលនយោបាយ និងកម្មវិធីនានានៅក្នុងតំបន់នេះ។

ព្រឹត្តិប័ត្រនេះបោះពុម្ពផ្សាយដោយ៖ មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ
ប្រអប់សំបុត្រ P.O. Box 1111
ស្ថានីយប្រៃសណីយ៍សាលាកសិកម្ម
បាងកក 10903, ប្រទេសថៃឡង់ត៍

អ្នកកែសម្រួល ៖ Ann Jyothis, RECOFTC
រូបភាព៖ គ្រប់រូបភាពបានថតដោយលោក Etienne Delattre, RECOFTC
អ្នកអាចទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធី GREEN Mekong តាម៖
វេបសាយរបស់យើង ៖
<http://www.recoftc.org/site/about-green-mekong>

រក្សាសិទ្ធិ © 2011 RECOFTC – មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើផ្តល់ការអនុញ្ញាតិក្នុងការប្រើប្រាស់នូវឯកសារជាសារអេឡិចត្រូនិក ឬឯកសារបោះពុម្ពទាំងមូល ឬផ្នែកណាមួយនៃឯកសារសម្រាប់គោលបំណងអប់រំ ឬការប្រើប្រាស់នានាដែលមិនមែនពាណិជ្ជកម្ម ដោយមិនគិតកម្រៃ ឬមួយដោយមិនចាំបាច់មានការឯកភាពជាមុន ។ ឯកសារដែលផ្តល់ជូននេះមិនត្រូវប្រើប្រាស់ ឬចែកចាយសម្រាប់ការកម្រៃ ឬផលប្រយោជន៍ពាណិជ្ជកម្មនោះទេ ប៉ុន្តែសូមមានការរក្សានូវប្រភពនៃឯកសារនេះនៅពេលប្រើប្រាស់ ។ ច្បាប់ចម្លងនានា និងការបកប្រែឯកសារនេះត្រូវតែរក្សាប្រភពនៃឯកសារដើមនៅលើទំព័រទី ១នៃឯកសារដែលបោះពុម្ព ឬនៅទំព័រទី១នៃប្រព័ន្ធផ្សព្វផ្សាយជាសារអេឡិចត្រូនិក ។ ការរក្សាសិទ្ធិសម្រាប់សមាសភាគនានានៃការងារនេះដែលជាកម្មសិទ្ធិរបស់អ្នកដទៃក្រៅពី RECOFTC ត្រូវតែបានផ្តល់ការទទួលស្គាល់ ។ សេចក្តីសង្ខេបដោយមានយោងឯកសារដើមអាចអនុញ្ញាតបាន ។ ការថតចម្លង ការបោះពុម្ពឡើងវិញ ឬការដាក់ចែកចាយនៅលើបញ្ជីនៃទិន្នន័យផ្សព្វផ្សាយនានា តម្រូវអោយមានការអនុញ្ញាតជាមុន ដោយផ្ញើរនូវសំណើសម្រាប់ការបោះពុម្ពឡើងវិញមកករិយាល័យរបស់ RECOFTC តាមរយៈ ប្រអប់សំបុត្រលេខ 1111 នៃស្ថានីយប្រៃសណីយ៍សាលាកសិកម្ម បាងកក10903 ប្រទេសថៃឡង់ត៍ ឬអាចផ្ញើសារជាអ៊ីមែលមកកាន់ ៖ info@recoftc.org ។

សូមបញ្ជាក់៖ រាល់ទស្សនៈដែលបានបញ្ចេញនៅក្នុងឯកសារនេះមិនបានផ្ទុះបញ្ចាំងពី RECOFTC - មជ្ឈមណ្ឌលសម្រាប់មនុស្សនិងព្រៃឈើនិង USAID នោះទេ ។ យើងសូមបដិសេធ រាល់កំហុស ឬភាពលំអៀងនានានៅក្នុងការបកប្រែឯកសារនេះជាភាសាផ្សេងទៀតពីឯកសារដើមជាភាសាអង់គ្លេស។